

**ឈ្មោះបច្ចេកទេសរបស់ផលិតផល៖ ធានារ៉ាប់រងរយៈពេលខ្លី សម្រាប់គ្រោះថ្នាក់មរណភាព និង
ពិការភាពដោយយថាហេតុ និងធានារ៉ាប់រងបន្ថែមសម្រាប់ការសម្រាកនៅមន្ទីរពេទ្យ
និងការសង្គ្រោះបន្ទាន់ដោយសារគ្រោះថ្នាក់ជាយថាហេតុ**

**១ និងលក្ខខណ្ឌសម្រាប់ “គម្រោងរួមដំណើរសុខសាង” ធានារ៉ាប់រងគ្រោះថ្នាក់មរណភាព
និងពិការភាពដោយយថាហេតុសម្រាប់ត្រូវបានទទួលបានបរិយាយ**

ផលិតផលទី២របស់ ក្រុមហ៊ុនហ្គេណូ រ៉ាយណា ឡាយហ្វ អ៊ិនស្តធីត ម.ក

1. សមាសភាពនៃកិច្ចសន្យាធានារ៉ាប់រង

“គម្រោងរួមដំណើរសុខសាង” កិច្ចសន្យាធានារ៉ាប់រងគ្រោះថ្នាក់មរណភាព និងពិការភាពដោយ
យថាហេតុសម្រាប់ភ្ញៀវទេសចរណ៍ (តទៅហៅថា “កិច្ចសន្យាធានារ៉ាប់រង”) គឺជាកិច្ចសន្យាធានារ៉ាប់រងមួយ
ដែលមានទម្រង់ស្តង់ដារ ត្រូវបានបង្កើតឡើងដោយកាតធានារ៉ាប់រង វិញ្ញាបនបត្រធានារ៉ាប់រង និងលក្ខខណ្ឌធានា
រ៉ាប់រងផ្សេងទៀត។

**2. ពាក្យស្នើសុំ ការបង្កើត/ការចូលជាធរមាននៃកិច្ចសន្យាធានារ៉ាប់រង និងការចាប់ផ្តើមសុពលភាព
កាតព្វកិច្ចធានារ៉ាប់រង**

នៅពេលដែលភ្ញៀវទេសចរណ៍ស្នើសុំទិដ្ឋភាពចូលក្នុងដែនដីព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបាន
បង់ប្រាក់បុព្វលាភចំនួន១០ដុល្លារសហរដ្ឋអាមេរិកក្នុងនាមជាអ្នកស្នើសុំធានារ៉ាប់រងដល់សាមីក្រុមហ៊ុន កិច្ចសន្យា
នឹងត្រូវបានបង្កើត ហើយមានប្រសិទ្ធភាពអាចអនុវត្តបាន។

អ្នកត្រូវបានធានារ៉ាប់រងនៅក្នុងកិច្ចសន្យាធានារ៉ាប់រងនេះ គឺជាអ្នកស្នើសុំធានារ៉ាប់រង។

ភ្ញៀវទេសចរណ៍ដែលជាអតិថិជនក៏អាចជាអ្នកត្រូវបានធានារ៉ាប់រងដែរ ប៉ុន្តែត្រូវមានអាណាព្យាបាលមក
ជាមួយដើម្បីបំពេញបែបបទ។

3. អតិបរមានៃសំណងធានារ៉ាប់រង និងប្រាក់បុព្វលាភ

អតិបរមានៃសំណងធានារ៉ាប់រង និងប្រាក់បុព្វលាភសម្រាប់អ្នកត្រូវបានធានារ៉ាប់រងត្រូវបានរៀបរាប់នៅ
ក្នុងតារាងដូចខាងក្រោម៖

តារាងនៃទឹកប្រាក់សរុបដែលត្រូវបានធានារ៉ាប់រង និងប្រាក់បុព្វលាភសម្រាប់កិច្ចសន្យាធានារ៉ាប់រងនេះ

រូបិយវត្ថុ៖ ដុល្លារសហរដ្ឋអាមេរិក

អតិបរមានៃ សំណងធានា រ៉ាប់រងសម្រាប់ អត្ថប្រយោជន៍នៅ ពេលបាត់បង់ ជីវិត	អតិបរមានៃ សំណងធានា រ៉ាប់រងសម្រាប់ អត្ថប្រយោជន៍នៅ ពេលពិការភាព	អតិបរមានៃ សំណងធានា រ៉ាប់រងសម្រាប់ ការសម្រាកនៅ មន្ទីរពេទ្យ	ប្រាក់ឧបត្ថម្ភ ប្រចាំថ្ងៃ សម្រាប់ការ សម្រាកនៅ មន្ទីរពេទ្យ	អតិបរមានៃ សំណងធានា រ៉ាប់រង សម្រាប់ជំនួយ សង្គ្រោះបន្ទាន់	ប្រាក់ បុព្វលាភ
30,000	30,000	3,000	100	1,000	10

4. រយៈពេលនៃការធានារ៉ាប់រង

រយៈពេលនៃការធានារ៉ាប់រងនឹងត្រូវចាប់ផ្តើមចាប់ពីកាលបរិច្ឆេទមានសុពលភាពនៃកាតព្វកិច្ចធានារ៉ាប់រង ដូចមានចែងនៅក្នុងប្រការ ២។

កិច្ចសន្យាធានារ៉ាប់រងនឹងត្រូវបញ្ចប់ តាមលក្ខខណ្ឌណាមួយដូចខាងក្រោម៖

1. នៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងចាកចេញពីព្រះរាជាណាចក្រកម្ពុជា
2. អ្នកត្រូវបានធានារ៉ាប់រងបានចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាគ្រប់រយៈពេល៧២០ ម៉ោង ឬច្រើន។

5. កាតព្វកិច្ចធានារ៉ាប់រង

នៅក្នុងអំឡុងពេលនៃកិច្ចសន្យាធានារ៉ាប់រងនេះ ក្រុមហ៊ុនធានារ៉ាប់រងមានកាតព្វកិច្ចធានារ៉ាប់រងចម្បង និងធានារ៉ាប់រងបន្ថែមដូចខាងក្រោម៖

១ កាតព្វកិច្ចធានារ៉ាប់រងចម្បង

(១) អត្ថប្រយោជន៍នៅពេលស្លាប់បាត់បង់ជីវិត

ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងស្លាប់បាត់បង់ជីវិត ដោយសារតែគ្រោះថ្នាក់ជាយថាហេតុ នោះក្រុមហ៊ុនធានារ៉ាប់រងនឹងទូទាត់សងនូវអត្ថប្រយោជន៍សម្រាប់ការស្លាប់បាត់បង់ជីវិតចំនួន ៣០.០០០ ដុល្លារសហរដ្ឋអាមេរិក ហើយកិច្ចសន្យាធានារ៉ាប់រងនឹងត្រូវបញ្ចប់។

(២) អត្ថប្រយោជន៍សម្រាប់ពិការភាព

ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងទទួលរងគ្រោះថ្នាក់ជាយថាហេតុដែលបណ្តាលឱ្យពិការភាពក្នុងរយៈពេល ១៨០ថ្ងៃគិតចាប់ពីកាលបរិច្ឆេទគ្រោះថ្នាក់នោះ ក្រុមហ៊ុនធានារ៉ាប់រងនឹងទូទាត់សងនូវអត្ថប្រយោជន៍សម្រាប់ពិការភាពដែលស្មើនឹងចំនួនទឹកប្រាក់ធានារ៉ាប់រងសរុបសម្រាប់ពិការភាពចំនួន ៣០.០០០ ដុល្លារសហរដ្ឋអាមេរិក គុណនឹងភាគរយដែលត្រូវគ្នាទៅនឹងពិការភាព ដោយអនុលោមតាមតារាងឧបសម្ព័ន្ធ “តារាងសមាមាត្ររវាងកម្រិតនៃពិការភាព និងការទូទាត់សងសំណងធានារ៉ាប់រងសម្រាប់ធានារ៉ាប់រងបុគ្គល” ដែលមាននៅក្នុងប្រការ ១៨ នៃកិច្ចសន្យាធានារ៉ាប់រង។

ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងទទួលរងរបួសដែលធ្វើឱ្យពិការមួយ ឬច្រើនផ្នែកនៃពិការភាពដោយសារតែគ្រោះថ្នាក់តែមួយ ក្រុមហ៊ុនធានារ៉ាប់រងនឹងទូទាត់សងសរុបនូវអត្ថប្រយោជន៍សម្រាប់ពិការភាពនៃផ្នែកពិការភាពនីមួយៗនោះ។ តែទោះបីជាយ៉ាងណាក៏ដោយ ចំនួនទឹកប្រាក់សរុបដែលត្រូវទូទាត់សងត្រូវកំណត់ត្រឹមចំនួន ៣០.០០០ ដុល្លារសហរដ្ឋអាមេរិក។

២ ធានារ៉ាប់រងបន្ថែម

(១) អត្ថប្រយោជន៍សម្រាប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ

ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងទទួលរងរបួសដោយសារតែគ្រោះថ្នាក់ផ្សេងៗ ហើយត្រូវសម្រាកព្យាបាលនៅតាមគ្រឹះស្ថានសុខាភិបាលស្របច្បាប់ណាមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនធានារ៉ាប់រងនឹងទូទាត់ប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាកនៅមន្ទីរពេទ្យប្រចាំថ្ងៃ ដែលមានចំនួន ១០០ ដុល្លារសហរដ្ឋអាមេរិក ដោយយោងតាមចំនួនថ្ងៃសរុបជាក់ស្តែងដែលត្រូវសម្រាកនៅមន្ទីរពេទ្យ ប៉ុន្តែក្រុមហ៊ុនធានារ៉ាប់រងនឹងមិនផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមទៀតទេ ប្រសិនបើការទូទាត់សងសរុបទាំងអស់មានចំនួនលើសពី ៣.០០០ ដុល្លារសហរដ្ឋអាមេរិក។

(២) ជំនួយសង្គ្រោះបន្ទាន់

ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងទទួលរងរបួសដោយសារតែគ្រោះថ្នាក់ជាយថាហេតុ ហើយស្ថានភាពនៃគ្រោះថ្នាក់នោះគឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យក្រុមជួយសង្គ្រោះបន្ទាន់ជួយសង្គ្រោះ ហើយអ្នកត្រូវបានធានារ៉ាប់រងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ឬបញ្ជូនទៅកន្លែងព្យាបាលដើម្បីសង្គ្រោះបន្ទាន់ ឬនៅពេលដែលការជួយសង្គ្រោះ

នៅនឹងកន្លែងមិនទទួលបានជោគជ័យ ឬអ្នកត្រូវបានធានារ៉ាប់រងបានស្លាប់បាត់បង់ជីវិតនៅតាមផ្លូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រុមហ៊ុនធានារ៉ាប់រងនឹងផ្តល់ប្រាក់ឧបត្ថម្ភត្រឹមចំនួន ១.០០០ ដុល្លារសហរដ្ឋអាមេរិក។

6. ករណីលើកលែង

ផ្នែក១÷ ក្រុមហ៊ុនធានារ៉ាប់រងមិនមានកាតព្វកិច្ចសងសំណងធានារ៉ាប់រងសម្រាប់អត្ថប្រយោជន៍សម្រាកនៅមន្ទីរពេទ្យ ឬអត្ថប្រយោជន៍សម្រាប់ការជួយសង្គ្រោះបន្ទាន់ទេ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងស្លាប់បាត់បង់ជីវិត ឬត្រូវសម្រាកនៅមន្ទីរពេទ្យ ឬទទួលបាននូវការជួយសង្គ្រោះបន្ទាន់ ដោយសារតែព្រឹត្តិការណ៍ណាមួយដូចខាងក្រោម÷

- (1) ការលើកលែងដូចមានចែងនៅក្នុងកិច្ចសន្យាធានារ៉ាប់រង។
- (2) អ្នកត្រូវបានធានារ៉ាប់រងមានចេតនាធ្វើអត្តឃាត ឬបង្កគ្រោះថ្នាក់ដោយសារតែអ្នកស្នើសុំធានារ៉ាប់រង។
- (3) អ្នកត្រូវបានធានារ៉ាប់រងបានប្រព្រឹត្តបទល្មើស ឬប្រឆាំងនឹងវិធានការបង្កិតបង្កំណាមួយតាមផ្លូវច្បាប់។
- (4) អ្នកត្រូវបានធានារ៉ាប់រងជាប់ពាក់ព័ន្ធនឹងការវាយតប់គ្នា ឬការប្រើប្រាស់គ្រឿងស្រវឹង ឬគ្រឿងញៀន។
- (5) អ្នកត្រូវបានធានារ៉ាប់រងបើកបរក្នុងស្ថានភាពស្រវឹង បើកបរក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរដោយគ្មានអាជ្ញាបណ្ណបើកបរត្រឹមត្រូវ ឬបើកបរយានយន្តដោយគ្មានអាជ្ញាបណ្ណត្រឹមត្រូវដែលបានកំណត់ដោយច្បាប់ ។
- (6) អ្នកត្រូវបានធានារ៉ាប់រងជាប់ពាក់ព័ន្ធនឹងការជ្រុលជំនឿ ការលោភពន្យោង ការឡើងភ្នំ ការផ្សេងៗទៀត ការប្រកួតក្បាច់តុណ្ហ ការប្រកួតចំបាប់ ការសម្តែងបច្ចេកទេសពិសេស ការប្រណាំងសេះ ការប្រណាំងរថយន្ត ។
- (7) ការពិនិត្យមុន និងក្រោយមានផ្ទៃពោះ ការមានផ្ទៃពោះ(រួមមានកូនក្រៅស្បូន) ការលូតកូន(រួមទាំងការរំលូតកូន) ការសម្រាលកូន(រួមទាំងការសម្រាលកូនដោយវះកាត់) ការពន្យារកំណើត ការវះកាត់មិនឱ្យមានកូន ការព្យាបាលឱ្យមានកូន និងជំងឺផ្សេងទៀតដែលវិវឌ្ឍចេញពីជំងឺខាងលើ

នេះរបស់បុគ្គលដែលបានដាក់ពាក្យស្នើសុំ ឬអ្នកត្រូវបានធានារ៉ាប់រង ដែលបណ្តាលអោយមាន គ្រោះថ្នាក់ស្ថិតក្រោមការធានារ៉ាប់រងដូចមានចែងក្នុងកិច្ចសន្យាធានារ៉ាប់រងនេះ ។

- (8) អ្នកត្រូវបានធានារ៉ាប់រងទទួលបាននូវឧបត្ថម្ភហេតុខាងវេជ្ជសាស្ត្រ ដោយសារការរក្សាកែសម្រួល ឬការរក្សាផ្សេងៗ ។
- (9) អ្នកត្រូវបានធានារ៉ាប់រងកើតជំងឺតំណពូជ ភាពមិនប្រក្រតីនៃកំណើត ភាពខុសប្រក្រតី ឬភាព មិនប្រក្រតីនៃក្រមួស្ទូម ។
- (10) បុគ្គលដែលត្រូវបានធានារ៉ាប់រងកើតជំងឺសតិអារម្មណ៍ ឬអាកប្បកិរិយាមិនប្រក្រតី។
- (11) សង្គ្រាម ការប៉ះទង្គិចផ្នែកយោធា ការបះបោរ ឬការបះបោរប្រដាប់អាវុធ។
- (12) ការផ្ទុះនុយក្លេអ៊ែរ វិទ្យុសកម្មនុយក្លេអ៊ែរ ឬការចម្លងរោគនុយក្លេអ៊ែរ។

ផ្នែកទី២៖ ក្រុមហ៊ុនធានារ៉ាប់រងនឹងមិនទូទាត់សងនូវប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យទេ ប្រសិនបើ អ្នកត្រូវបានធានារ៉ាប់រងត្រូវសម្រាកនៅមន្ទីរពេទ្យឬទទួលបាននូវការជួយសង្គ្រោះបន្ទាន់ដោយសារតែព្រឹត្តិការណ៍ ណាមួយដូចខាងក្រោមនេះ៖

- (1) អ្នកត្រូវបានធានារ៉ាប់រងត្រូវសម្រាកនៅមន្ទីរពេទ្យដោយសារតែជំងឺផ្ទាល់ខ្លួន ឬរងរបួសមិនមែន ដោយចៃដន្យ។
- (2) អ្នកត្រូវបានធានារ៉ាប់រងទទួលបានការថែទាំធ្មេញ ឬព្យាបាលធ្មេញ រួមមានការសម្អាតធ្មេញ ការធ្វើឱ្យ ធ្មេញស ពុតធ្មេញ ដាក់ធ្មេញសេវ៉ាមីច ការរក្សាកែសម្រួលបង្គោលធ្មេញ ឬការព្យាបាលធ្មេញធម្មតា ។
- (3) អ្នកត្រូវបានធានារ៉ាប់រងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យដើម្បីកែសម្រួល ។
- (4) អ្នកត្រូវបានធានារ៉ាប់រង សម្រាកនៅមន្ទីរពេទ្យក្រៅប្រទេសកម្ពុជា ។
- (5) អ្នកត្រូវបានធានារ៉ាប់រងទទួលបានរបួសដោយចៃដន្យ ប៉ុន្តែស្ថានភាពជំងឺមិនសូវធ្ងន់ធ្ងរ និងមិន ត្រូវការក្រុមជួយសង្គ្រោះបន្ទាន់ ហើយអ្នកត្រូវបានធានារ៉ាប់រងមិនត្រូវបានបញ្ជូនទៅកាន់មន្ទីរ ពេទ្យដើម្បីព្យាបាលបន្តឡើយ។

7. អ្នកទទួលផល

អ្នកទទួលផលប្រយោជន៍ពីសំណងធានារ៉ាប់រងដែលបានផ្តល់ឱ្យក្រុមហ៊ុនសន្យានេះ គឺជាអ្នកត្រូវបានធានារ៉ាប់រង។

អ្នកទទួលអត្ថប្រយោជន៍ដែលត្រូវបានកំណត់ ដើម្បីទទួលបាននូវអត្ថប្រយោជន៍សម្រាប់ការស្លាប់បាត់បង់ជីវិត ក្រោមកិច្ចសន្យាធានារ៉ាប់រងនេះ ត្រូវតែជាអ្នកទទួលមរតកស្របច្បាប់របស់អ្នកត្រូវបានធានារ៉ាប់រង។ អ្នកទទួលមរតកស្របច្បាប់ត្រូវបញ្ជាក់អត្តសញ្ញាណឱ្យច្បាស់ ដោយអនុលោមតាមច្បាប់នៃប្រទេសសញ្ជាតិរបស់អ្នកត្រូវបានធានារ៉ាប់រង។

8. ការជូនដំណឹងអំពីគ្រោះថ្នាក់

នៅពេលដែលគ្រោះថ្នាក់បានកើតឡើង អ្នកត្រូវបានធានារ៉ាប់រងត្រូវជូនដំណឹងឱ្យក្រុមហ៊ុនធានារ៉ាប់រងដោយខ្លួនឯងឱ្យបានឆាប់បំផុត ឬចាត់តាំងនណាម្នាក់ឱ្យជូនដំណឹងមកក្រុមហ៊ុនធានារ៉ាប់រង និងត្រូវប្រមូល និងរក្សាទុកនូវរាល់ឯកសារដែលជាភស្តុតាងបញ្ជាក់ពីគ្រោះថ្នាក់ដែលបានកើតឡើង កម្រិតនៃការរងរបួស ព្រមទាំងការសម្រាកនៅមន្ទីរពេទ្យ និងចំនួនថ្ងៃដែលត្រូវសម្រាកនៅមន្ទីរពេទ្យ ដើម្បីផ្តល់ទៅឱ្យក្រុមហ៊ុនធានារ៉ាប់រង នៅពេលដាក់ពាក្យស្នើសុំសំណង។

ករណីនេះត្រូវបានលើកលែង នៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងគ្រោះថ្នាក់ស្លាប់បាត់បង់ជីវិត មិនដឹងខ្លួន ឬរងរបួសធ្ងន់ធ្ងរ នៅពេលដែលគ្រោះថ្នាក់បានកើតឡើង ។

9. ការទាមទារ និងការទូទាត់សំណង

(1) អ្នកទទួលផលប្រយោជន៍ក្នុងនាមជាអ្នកទាមទារសំណង ត្រូវបំពេញបែបបទសុំទាមទារសំណង និងផ្តល់ភស្តុតាង ព្រមទាំងឯកសារតម្រូវផ្សេងៗទៀតសម្រាប់ការទាមទារសំណង ដូចដែលមានចែងនៅក្នុងកិច្ចសន្យានេះ។ អ្នកទាមទារសំណងត្រូវមានកាតព្វកិច្ចផ្តល់នូវភស្តុតាងពាក់ព័ន្ធ និងឯកសារដែលបានបញ្ជាក់ផ្សេងៗខាងលើឱ្យបានឆាប់រហ័ស។

(2) នៅពេលទទួលសំណុំបែបបទស្នើសុំទាមទារសំណង និងភស្តុតាង ក៏ដូចជាឯកសារដូចដែលបានបញ្ជាក់នៅខាងលើនេះ ក្រុមហ៊ុនធានារ៉ាប់រងនឹងផ្ទៀងផ្ទាត់ក្នុងរយៈពេល៣ថ្ងៃនៃថ្ងៃធ្វើការ ឬ ១៥ថ្ងៃនៃថ្ងៃធ្វើការសម្រាប់ករណីស្មុគស្មាញ។

បន្ទាប់ពីធ្វើការផ្ទៀងផ្ទាត់រួច ប្រសិនបើត្រូវបានបញ្ជាក់ថាត្រូវធ្វើការទូទាត់សង នោះក្រុមហ៊ុនធានារ៉ាប់រង នឹងទូទាត់សំណងក្នុងរយៈពេល២ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីបានព្រមព្រៀងគ្នាជាមួយអ្នកទាមទារសំណងលើការ ទូទាត់សំណងនេះ។

បន្ទាប់ពីពិនិត្យផ្ទៀងផ្ទាត់រួចហើយ ប្រសិនបើត្រូវបានបញ្ជាក់ថាមិនត្រូវធ្វើការទូទាត់សងទេនោះ ក្រុម ហ៊ុនធានារ៉ាប់រងនឹងចេញលិខិតជូនដំណឹងមួយស្តីពីការបដិសេធក្នុងការទូទាត់សំណងធានារ៉ាប់រង ទៅអ្នកដាក់ ពាក្យទាមទារសំណងក្នុងរយៈពេល២ថ្ងៃនៃថ្ងៃធ្វើការ ដោយមានការពន្យល់បញ្ជាក់អំពីមូលហេតុពីការបដិសេធ នោះផងដែរ។

(3) រយៈពេលមានប្រសិទ្ធភាពសម្រាប់អ្នកទទួលផលប្រយោជន៍ ដើម្បីទាមទារសំណងពីក្រុមហ៊ុន ធានារ៉ាប់រងនេះ គឺមានរយៈពេល ១ ឆ្នាំ គិតចាប់ពីថ្ងៃដែលអ្នកទទួលផលប្រយោជន៍បានដឹង ឬគួរដឹងអំពីគ្រោះ ថ្នាក់នោះ។

10. ភស្តុតាង និងឯកសារតម្រូវសម្រាប់ការទាមទារសំណងធានារ៉ាប់រង

- (1) កាតធានារ៉ាប់រង ឬភស្តុតាងផ្សេងទៀតដែលបង្ហាញពីអត្ថិភាពនៃកិច្ចសន្យាធានារ៉ាប់រងនេះ ។
- (2) ឯកសារបញ្ជាក់ពីអត្តសញ្ញាណស្របច្បាប់ ដែលមានសុពលភាពរបស់អ្នកស្នើសុំធានារ៉ាប់រង។
- (3) ភស្តុតាង និងឯកសារដែលបង្ហាញពីអង្គហេតុ លក្ខណៈដើម និងមូលហេតុនៃគ្រោះថ្នាក់ដែល មាន ហើយដែលនឹងត្រូវផ្តល់ឱ្យក្រុមហ៊ុនធានារ៉ាប់រង ដោយអ្នកស្នើសុំធានារ៉ាប់រង ។
- (4) ប្រសិនបើមានអ្នកតំណាងម្នាក់ត្រូវបានតែងតាំងដើម្បីទាមទារប្រាក់សំណង ត្រូវផ្តល់បន្ថែមនូវ លិខិតប្រគល់សិទ្ធិតំណាង និងឯកសារអត្តសញ្ញាណរបស់អ្នកតំណាង ។
- (5) ភស្តុតាង និងឯកសារដូចខាងក្រោមនឹងត្រូវផ្តល់ ប្រសិនបើមានការទាមទារដើម្បីទទួលបាននូវ អត្ថប្រយោជន៍ពីការស្លាប់÷
 - 1) លិខិតបញ្ជាក់មរណភាពដែលមានប្រសិទ្ធភាពស្របច្បាប់របស់អ្នកត្រូវបានធានារ៉ាប់រង។
 - 2) លិខិតបញ្ជាក់មរណភាពដែលមានប្រសិទ្ធភាពស្របច្បាប់ ប្រសិនបើអ្នកត្រូវបានធានា រ៉ាប់រង ត្រូវបានប្រកាសថាស្លាប់បាត់បង់ជីវិតដោយសារតែការបាត់ខ្លួនដោយចៃដន្យ។

- 3) លិខិតបញ្ជាក់អំពីការលុបចោលការចុះបញ្ជីក្នុងគ្រួសាររបស់អ្នកត្រូវបានធានារ៉ាប់រង។
- 4) ភស្តុតាងស្របច្បាប់ ដើម្បីបញ្ជាក់ពីអ្នកស្នងមរតករបស់អ្នកត្រូវបានធានារ៉ាប់រង។
- (6) ប្រសិនបើទាមទារសំណងសម្រាប់អត្ថប្រយោជន៍ពិការភាព លិខិតបញ្ជាក់ពីកម្រិតពិការភាព ឬ លិខិតយថាភូតស្តីពីកម្រិតនៃពិការភាពផ្នែករាងកាយ ដែលចេញដោយស្ថាប័នវេជ្ជសាស្ត្រ ឬស្ថាប័ន ប្រហាក់ប្រហែលស្របច្បាប់ផ្សេងទៀត ដែលមានសិទ្ធិបញ្ជាក់ពីកម្រិតនៃពិការភាព។
- (7) ប្រសិនបើមានការស្នើសុំប្រាក់ឧបត្ថម្ភសម្រាប់ការចូលសម្រាកក្នុងមន្ទីរពេទ្យ ភស្តុតាង និងឯកសារ ដូចខាងក្រោមនេះ នឹងត្រូវផ្តល់៖

លិខិតបញ្ជាក់នៃការចូលសម្រាកនៅមន្ទីរពេទ្យ លិខិតបញ្ជាក់ពីភាគីទីបីនៃការរងរបួសដោយចៃដន្យ (រួមបញ្ចូលទាំងមូលដ្ឋានភាគីទីបី) កំណត់ត្រាសម្រាកនៅមន្ទីរពេទ្យ និងភស្តុតាងចាំបាច់ផ្សេងទៀតដែល បញ្ជាក់ពីការកើតឡើងនូវគ្រោះថ្នាក់ កម្រិតនៃការរងរបួស និងការពិត និងចំនួនថ្ងៃនៃការចូលសម្រាកនៅមន្ទីរ ពេទ្យ ដែលចេញដោយមន្ទីរពេទ្យ ដែលអ្នកត្រូវបានធានារ៉ាប់រងសម្រាកព្យាបាល។

- (8) ប្រសិនបើមានការស្នើសុំប្រាក់ឧបត្ថម្ភសម្រាប់ការជួយសង្គ្រោះបន្ទាន់ ភស្តុតាង និងឯកសារដូច ខាងក្រោមនេះ នឹងត្រូវផ្តល់៖

លិខិតបញ្ជាក់ពីការជួយសង្គ្រោះបន្ទាន់ ដែលចេញដោយមន្ទីរពេទ្យដែលជួយសង្គ្រោះនោះ ឬស្ថាប័ន នោះ លិខិតបញ្ជាក់ពីភាគីទីបីនៃការរងរបួសដោយចៃដន្យ (រួមបញ្ចូលទាំងមូលដ្ឋានភាគីទីបី) កំណត់ត្រា សង្គ្រោះបន្ទាន់ និងឯកសារចាំបាច់ផ្សេងទៀតដែលបញ្ជាក់ពីថ្លៃសេវាជួយសង្គ្រោះបន្ទាន់ ឬថ្លៃព្យាបាល។

ប្រសិនបើក្រុមហ៊ុនធានារ៉ាប់រងទទួលបានភស្តុតាងមួយផ្នែក និងឯកសារដែលតម្រូវផ្សេងទៀត ដែល តម្រូវឱ្យផ្តល់ឱ្យដោយអ្នកស្នើសុំធានារ៉ាប់រង តាមរយៈបណ្តាញផ្សេងៗទៀតដូចមានចែងនៅក្នុងប្រការនេះ (ប្រការ ១០ នៃកិច្ចសន្យាធានារ៉ាប់រង) ក្រុមហ៊ុនធានារ៉ាប់រងត្រូវតម្រូវឱ្យអ្នកទទួលបានផលប្រយោជន៍ផ្តល់នូវភស្តុតាង និងឯកសារផ្សេងៗដែលក្រុមហ៊ុនមិនទាន់បានទទួលតែប៉ុណ្ណោះ។

11. ការបាត់ខ្លួន

ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងបាត់ខ្លួននៅពេលគ្រោះថ្នាក់ ក្នុងអំឡុងពេលដែលកិច្ចសន្យាមានសុពលភាព ហើយក្រោយមកទៀតត្រូវបានប្រកាសថាបានស្លាប់ដោយតុលាការ ក្រុមហ៊ុនធានារ៉ាប់រងត្រូវបង់ថ្លៃអត្ថប្រយោជន៍ពីការស្លាប់។

ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងត្រូវបានរកឃើញជាថ្មី ឬត្រូវបានបញ្ជាក់ថាមានជីវិតនៅឡើយបន្ទាប់ពីការប្រកាសមរណភាព នោះអ្នកទទួលបានផលប្រយោជន៍ ឬអ្នកផ្សេងទៀតដែលបានទទួលអត្ថប្រយោជន៍ត្រូវប្រគល់ប្រាក់ (ដោយគ្មានការប្រាក់) ឱ្យក្រុមហ៊ុនធានារ៉ាប់រងវិញក្នុងរយៈពេល ៣០ ថ្ងៃបន្ទាប់ពីបានដឹងរឿងនេះ។

12. ការជូនដំណឹងពីកាតព្វកិច្ចរបស់ក្រុមហ៊ុនធានារ៉ាប់រង

មុនពេល ក្នុងអំឡុងពេល និងបន្ទាប់ពីកិច្ចសន្យាធានារ៉ាប់រងត្រូវបានបង្កើតឡើង ក្រុមហ៊ុនធានារ៉ាប់រងត្រូវជូនដំណឹងដល់អ្នកត្រូវបានធានារ៉ាប់រងនូវព័ត៌មានផ្សេងៗដែលពាក់ព័ន្ធនឹងការធានានេះ យ៉ាងហោចណាស់តាមវិធីសាស្ត្រពីរដូចតទៅ៖

- (1) ការជូនដំណឹងដោយផ្ទាល់មាត់តាមរយៈភ្នាក់ងារ ឬបុគ្គលិករបស់ក្រុមហ៊ុនធានារ៉ាប់រង
- (2) ការផ្សព្វផ្សាយនៅកន្លែងបំពេញបែបបទស្នើសុំធានារ៉ាប់រង
- (3) ការជូនដំណឹងលើកាតធានារ៉ាប់រង
- (4) សេចក្តីជូនដំណឹងអំពីខ្លឹមសារនៃកិច្ចសន្យាធានារ៉ាប់រង តាមរយៈទូរស័ព្ទ ឬអ៊ិនធឺណេត។

13. ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃកម្រិតពិការភាព

ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងទទួលរងពិការភាព ដោយសារគ្រោះថ្នាក់ ហើយភាគីណាមួយមិនយល់ព្រមលើកម្រិតនៃពិការភាពនោះ ការបញ្ជាក់ផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវដែលចេញពីស្ថាប័នផ្ទៀងផ្ទាត់តុលាការនៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវយកមកអនុវត្ត។

ប្រសិនបើការព្យាបាលមិនត្រូវបានបញ្ចប់ក្នុងរយៈពេល ១៨០ ថ្ងៃគិតចាប់ពីថ្ងៃដែលអ្នកត្រូវបានធានារ៉ាប់រងទទួលរងរបួសដោយចៃដន្យ លិខិតយថាភូតនឹងត្រូវចេញ យោងតាមស្ថានភាពសុខភាពរបស់អ្នកត្រូវបានធានារ៉ាប់រងនៅថ្ងៃទី ១៨០ ឬលិខិតបញ្ជាក់របស់តុលាការនឹងត្រូវយកមកអនុវត្ត។

14. ការបញ្ចប់កិច្ចសន្យាធានារ៉ាប់រងតាមការស្នើសុំរបស់អ្នកត្រូវបានធានារ៉ាប់រង

បន្ទាប់ពីកិច្ចសន្យាធានារ៉ាប់រងត្រូវបានបង្កើត និងចូលជាធរមាន ភាគីណាមួយនៃកិច្ចសន្យាធានារ៉ាប់រង មិនអាចបញ្ចប់កិច្ចសន្យាធានារ៉ាប់រងជាឯកតោភាគីបានទេ។

ក្នុងករណីមានកាលៈទេសៈពិសេសណាមួយ ដែលអាចនាំទៅដល់ការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង ភាគី ទាំងពីរត្រូវពិភាក្សាគ្នា និងដោះស្រាយបញ្ហាទាំងនោះ។ ប្រសិនបើការសម្រេចបញ្ចប់កិច្ចសន្យាធានារ៉ាប់រងត្រូវ បានបង្កើតឡើង កិច្ចសន្យាធានារ៉ាប់រងនឹងត្រូវបញ្ចប់បន្ទាប់ពីក្រុមហ៊ុនធានារ៉ាប់រងបានសងវិញទាំងអស់ ឬមួយ ផ្នែកនៃប្រាក់បុព្វលាភធានារ៉ាប់រង។ ក្រុមហ៊ុនធានារ៉ាប់រងនឹងមិនមានកាតព្វកិច្ចធានារ៉ាប់រងនេះទៀតទេ។

ក្នុងករណីកិច្ចសន្យាធានារ៉ាប់រងត្រូវបានបង្កើតឡើង និងចូលជាធរមាន ក្រុមហ៊ុនធានារ៉ាប់រងមានសិទ្ធិ ដកចេញពីប្រាក់បុព្វលាភធានារ៉ាប់រងនៃចំណែកដែលត្រូវធានា ដែលខ្លួនបានបំពេញនូវការធានារ៉ាប់រងនោះ។

15. ការដោះស្រាយវិវាទ

ចំពោះគ្រប់វិវាទដែលពាក់ព័ន្ធនឹងអាជីវកម្មធានារ៉ាប់រង ភាគីណាមួយនៃភាគីវិវាទអាចនាំយកវិវាទទៅ ជូននិយ័តករធានារ៉ាប់រងកម្ពុជា ដើម្បីសម្រុះសម្រួលធ្វើការផ្សះផ្សាវិវាទមុន នឹងប្តឹងទៅវេទិកាមជ្ឈត្តកម្ម ឬ តុលាការមានសមត្ថកិច្ចលើកលែងតែរឿងព្រហ្មទណ្ឌ។

16. និយមន័យ

ក្រុមហ៊ុនធានារ៉ាប់រង÷ សំដៅលើក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្គេន ឆាយណា ឡាយហ្វី អ៊ិនសូរន ភីអិលស៊ី។

ឯកសារសម្គាល់អត្តសញ្ញាណស្របច្បាប់÷ សំដៅទៅលើលិខិតបញ្ជាក់ ឬឯកសារ ដូចជាអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែនជាដើម ដែលចេញដោយរដ្ឋាភិបាលថ្នាក់ជាតិ ដើម្បីបញ្ជាក់អំពីអត្តសញ្ញាណ។

គ្រោះថ្នាក់÷ សំដៅទៅលើគ្រោះថ្នាក់ ដែលជាគ្រោះថ្នាក់ខាងក្រៅ មិនអាចរំពឹងទុកបាន មិនមានឆន្ទៈ គ្មានជំងឺ និងបង្កឱ្យមានរបួសដោយផ្ទាល់។ គ្រោះថ្នាក់រួមមានការផ្ទុះ ការដួលរលំ ការរលាក ការប៉ះទង្គិចគ្នា ផ្នែកបន្ទោរ ការឆក់ចរន្តអគ្គីសនី គ្រិចថ្លោះ ការកក ខ្យល់គ ការលង់ទឹក ការថប់ដង្ហើម ការដួល ការពុល សត្វទិច ឬទា ការប៉ះទង្គិចទឹក ឬឫស្សីហោះ គ្រោះថ្នាក់ការងារដែលបណ្តាលមកពីការធ្វើការងារលើសម៉ោង។ ការស្លាប់ ភ្លាមៗមិនត្រូវបានចាត់ទុកថាជាការស្លាប់ដោយចៃដន្យ (ការស្លាប់ភ្លាមៗ សំដៅទៅលើមរណភាពភ្លាមៗ ដោយ គ្មានអំពើហិង្សាលើអ្នកស្លាប់ដែលមើលទៅមានសុខភាពល្អក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ពីមានរោគសញ្ញាកើត

ឡើងតាមរយៈជំងឺដែលបានកំណត់ ដំណើរការខុសប្រក្រតី ឬមូលហេតុផ្សេងទៀត។ ការស្លាប់ភ្លាមៗនឹងត្រូវកំណត់ដោយអ្នកធ្វើរោគវិនិច្ឆ័យនៅមន្ទីរពេទ្យ និងផ្តល់យថាភូតដោយមន្ត្រីប៉ូលីស)។

គ្រឿងញៀន÷ សំដៅលើថ្នាំអាហៀន ហ្វេរ៉ូអ៊ីន មេតាំហ្វេតាមីន ថ្នាំម៉ុនហ្វីន ថ្នាំញៀនកូកាអ៊ីនគីទីន (K powder) ដែលកំណត់ដោយអង្គការសហប្រជាជាតិ និងគ្រឿងញៀន និងគ្រឿងញៀនផ្សេងទៀតដែលត្រូវបានហាមឃាត់ លើកលែងតែថ្នាំពេទ្យដែលមានសមាសធាតុគ្រឿងញៀន ប៉ុន្តែត្រូវបានចេញវេជ្ជបញ្ជាដោយវេជ្ជបណ្ឌិត និងត្រូវបានប្រើប្រាស់តាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិតសម្រាប់ការព្យាបាលជំងឺ។ ការបើកបរក្នុងស្ថានភាពស្រវឹង÷ សំដៅទៅលើព្រឹត្តិការណ៍ដែលអ្នកបើកបរត្រូវបានធ្វើតេស្ត ឬផ្ទៀងផ្ទាត់កម្រិតជាត់អាល់កុល ដែលអាចផ្ទុកបរិមាណចំនួន១០០ មីលីលីត្រ ដែលមាននៅក្នុងឈាមរបស់នាង/គាត់ ដែលកម្រិតជាត់អាល់កុលនោះអាចឈានដល់ ឬលើសពីកម្រិតដែលកំណត់ដោយច្បាប់ ឬកំណត់ដោយរដ្ឋាភិបាល។

ការបើកបរដោយគ្មានប័ណ្ណបើកបរត្រឹមត្រូវ÷ សំដៅទៅលើស្ថានភាពណាមួយដូចខាងក្រោម÷

- (1) មិនទទួលបានសិទ្ធិបើកបរ
- (2) បើកបរថយន្តដែលមិនត្រូវគ្នានឹងប័ណ្ណបើកបរ
- (3) មានអាជ្ញាបណ្ណបើកបរមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
- (4) មានអាជ្ញាបណ្ណរៀនសូត្រ និងរៀនបើកឡានដោយគ្មានការណែនាំពីអ្នកបើកបរ ឬមិនអនុវត្តតាមពេលកំណត់ និងផ្លូវសម្រាប់អ្នករៀន។

គ្មានអាជ្ញាបណ្ណត្រឹមត្រូវសម្រាប់យានជំនិះ÷ សំដៅទៅលើស្ថានភាពណាមួយខាងក្រោម÷

- (1) យានយន្តដែលត្រូវបានលុបចោលស្របតាមច្បាប់
- (2) មិនទាន់ទទួលបាន ឬឆ្លងកាត់ការត្រួតពិនិត្យបច្ចេកទេសសុវត្ថិភាពលើយានយន្តជាទៀងទាត់។

យានយន្ត÷ សំដៅទៅលើយានយន្តដែលដំណើរការដោយម៉ាស៊ីន និងផ្តល់ការដឹកជញ្ជូនសម្រាប់អ្នកដំណើរ និងទំនិញ ព្រមទាំងការងារវិស្វកម្មណាមួយ។

ជំងឺតំណពូជ÷ គឺជាជំងឺដែលបណ្តាលមកពីការខូចខាតនោះ ការផ្លាស់ប្តូរ ឬការខូចទ្រង់ទ្រាយនៃហ្សែន (ក្រូម៉ូសូម និងហ្សែន) នៃកោសិកាបន្តពូជ ឬស្ថិតបង្កកំណើត ដែលជាទូទៅត្រូវបានសម្គាល់ដោយការបញ្ជូនតាមបណ្តោយពីឪពុកម្តាយទៅកូនចៅ។

ភាពមិនប្រក្រតីកំណើត ភាពខុសគ្នា ឬភាពមិនប្រក្រតីនៃក្រូម៉ូសូម÷ សំដៅលើភាពមិនប្រក្រតីកំណើត ឬភាពមិនប្រក្រតីនៃក្រូម៉ូសូមដែលមានចំពោះអ្នកត្រូវបានធានារ៉ាប់រងតាំងពីកំណើត។ ភាពមិនប្រក្រតីកំណើត ភាពខុសគ្នា និងភាពមិនប្រក្រតីនៃក្រូម៉ូសូម ត្រូវបានកំណត់ដោយយោងតាម "ចំណាត់ថ្នាក់ស្ថិតិអន្តរជាតិនៃជំងឺ និងបញ្ហាសុខភាពដែលពាក់ព័ន្ធ (ICD-10)" របស់អង្គការសុខភាពពិភពលោក។

ការច្របូបច្របល់÷ សំដៅលើសកម្មភាពក្រោមទឹកនៅក្នុងទន្លេ បឹង សមុទ្រ អាងស្តុកទឹក ប្រឡាយ និងតំបន់ទឹកផ្សេងៗទៀតដោយប្រើឧបករណ៍ជំនួយដកដង្ហើម។

ការឡើងភ្នំ÷ សំដៅលើសកម្មភាពនៃការឡើងភ្នំ ច្រាំងថ្ម ការសាងសង់ភ្នំ ច្រាំងថ្មចោទដែលមនុស្សបង្កើត ជ្រោះទឹកកក និងភ្នំទឹកកក។

ការផ្សងប្រេង÷ សំដៅទៅលើការដាក់ខ្លួនដោយចេតនាទៅក្នុងកាលៈទេសៈណាមួយដោយដឹងថាវាបង្កឱ្យមានហានិភ័យដល់ស្លាប់បាត់បង់ជីវិត ឬរងរបួសនៅក្រោមលក្ខខណ្ឌធម្មជាតិជាក់លាក់។ ឧទាហរណ៍÷ បណ្តែតកូន ឡើងភ្នំ ដើរតាមវាលខ្សាច់ ឬព្រៃស្រោងដែលមិនអាចចូលទៅដល់បាន។

ការប្រកួតក្បាច់គុន÷ សំដៅលើការប្រកួតប្រជែងរវាងមនុស្សពីរនាក់ ឬច្រើននាក់នៅក្នុងកីឡាយូដូ កាវ៉ាតេ តៃក្វាន់ដូ ការប្រដាល់សេរី និងការប្រដាល់ផ្សេងៗ និងការប្រកួតប្រជែងផ្សេងៗទៀតដោយប្រើឧបករណ៍ដើរដោយម៉ាស៊ីន។

ការសម្តែងជំនាញពិសេស÷ សំដៅទៅលើការសម្តែងនៃការជិះសេះ ការលេងសៀក ការបង្វឹកសត្វ និងសកម្មភាពផ្សេងៗទៀត។

ជំងឺផ្លូវចិត្ត និងអាកប្បកិរិយាមិនប្រក្រតី÷ ផ្អែកលើ "ចំណាត់ថ្នាក់ស្ថិតិអន្តរជាតិនៃជំងឺ និងបញ្ហាសុខភាពដែលពាក់ព័ន្ធ (ICD-10)" ចេញដោយអង្គការសុខភាពពិភពលោក។

សង្គ្រោះ÷ សំដៅទៅលើការតស៊ូប្រដាប់អាវុធរវាងរដ្ឋ និងរដ្ឋ ប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ឬក្រុមនយោបាយ និងក្រុមនយោបាយ សម្រាប់គោលបំណងនយោបាយ និងសេដ្ឋកិច្ច ដោយផ្អែកលើសេចក្តីប្រកាសរបស់រដ្ឋាភិបាល។

ជម្លោះយោធា÷ សំដៅលើការប្រឈមមុខប្រដាប់អាវុធជាក់គ្នារវាងរដ្ឋ និងប្រជាជនដែលស្ថិតនៅក្នុងវិសាលភាពជាក់លាក់ និងដោយផ្អែកលើសេចក្តីប្រកាសរបស់រដ្ឋាភិបាល។

ក្រុមកម្ម÷ សំដៅលើការរំខានប្រដាប់អាវុធ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមដោយផ្អែកលើសេចក្តីប្រកាសរបស់រដ្ឋាភិបាល។

17. ភាសា

កិច្ចសន្យាធានារ៉ាប់រងនេះត្រូវបានសរសេរជាភាសាខ្មែរ អង់គ្លេស និងចិន ហើយភាសាខ្មែរត្រូវមានអាទិភាព ក្នុងករណីដែលមានភាពមិនស៊ីចង្វាក់គ្នា។

18. តារាងឧសម្ព័ន្ធ

តារាងសមាមាត្ររវាងកម្រិតនៃពិការភាព និងការទូទាត់សំណងធានារ៉ាប់រងសម្រាប់ការធានារ៉ាប់រងបុគ្គល

ប្រភេទ	ចំនួន	កម្រិតនៃពិការភាព	ភាគរយនៃការទូទាត់សំណង
ប្រភេទទី១	1	ការបាត់បង់ទាំងស្រុង និងជាអចិន្ត្រៃយ៍នៃចក្ខុវិញ្ញាណ និងភ្នែកទាំងពីរ (ចំណាំទី ១)	100%
	2	ការបាត់បង់អវយវៈខាងលើពីរ ឬអវយវៈខាងក្រោមពីរ	
	3	ការបាត់បង់អវយវៈខាងលើមួយ ឬអវយវៈខាងក្រោមមួយ	
	4	ការបាត់បង់ទាំងស្រុង និងជាអចិន្ត្រៃយ៍នៃចក្ខុវិញ្ញាណ និងភ្នែកម្ខាង និងការបាត់បង់អវយវៈផ្នែកខាងលើមួយ	
	5	ការបាត់បង់ទាំងស្រុង និងជាអចិន្ត្រៃយ៍នៃចក្ខុវិញ្ញាណ និងភ្នែកម្ខាង និងការបាត់បង់អវយវៈផ្នែកខាងក្រោមមួយ	
	6	ការបាត់បង់មុខងារទាំងស្រុង និងជាអចិន្ត្រៃយ៍នៃអវយវៈចំនួនបួន (ចំណាំទី ២)	

	7	ការបាត់បង់ទាំងស្រុង និងជាអចិន្ត្រៃយ៍នូវមុខងារនៃការទំពារ និងការលេប (ចំណាំទី ៣)	
	8	ប្រព័ន្ធសរសៃប្រសាទកណ្តាល ឬបញ្ហាទ្រូង ឬជំងឺពោះវៀនធំ ដែលបណ្តាលឱ្យ អលទ្ធភាពធ្វើការងារណាមួយពេញមួយជីវិត និងត្រូវការជំនួយពីអ្នកដទៃសម្រាប់សកម្មភាពប្រចាំថ្ងៃដើម្បីទ្រទ្រង់ជីវិត (ចំណាំទី ៤)	
ប្រភេទ២	9	ការបាត់បង់ទាំងស្រុង និងជាអចិន្ត្រៃយ៍នៃមុខងាររបស់សន្លាក់ពីរ ឬច្រើនក្នុងចំណោមសន្លាក់សំខាន់ៗទាំងបីនៃអវយវៈខាងលើ ឬអវយវៈក្រោម ឬអវយវៈខាងលើមួយ និងអវយវៈខាងក្រោមមួយ។ (ចំណាំទី ៥)	75%
	10	ការបាត់បង់ម្រាមដៃដប់ (ចំណាំទី ៦)	
ប្រភេទ៣	11	ការបាត់បង់អវយវៈខាងលើមួយ ឬការបាត់បង់ទាំងស្រុង និងជាអចិន្ត្រៃយ៍នូវមុខងារនៃអវយវៈសំខាន់ៗទាំងបីនៅក្នុងអវយវៈខាងលើមួយ	50%
	12	ការបាត់បង់អវយវៈខាងក្រោមមួយ ឬការបាត់បង់ទាំងស្រុង និងជាអចិន្ត្រៃយ៍នូវមុខងារនៃអវយវៈសំខាន់ៗទាំងបីនៅក្នុងអវយវៈខាងក្រោមមួយ	
	13	ការបាត់បង់ទាំងស្រុង និងជាអចិន្ត្រៃយ៍សម្រាប់ការស្តាប់ឮរបស់ត្រចៀកទាំងសងខាង (ចំណាំទី ៧)	
	14	ការបាត់បង់មុខងារទាំងស្រុង និងជាអចិន្ត្រៃយ៍នៃម្រាមដៃទាំងដប់ (ចំណាំទី ៨)	
	15	ការបាត់បង់ម្រាមជើងទាំងដប់ (ចំណាំទី ៩)	
ប្រភេទ៤	16	ការបាត់បង់ទាំងស្រុង និងជាអចិន្ត្រៃយ៍នូវចក្ខុវិញ្ញាណរបស់ភ្នែកម្ខាង	30%
	17	ការបាត់បង់មុខងារទាំងស្រុង និងជាអចិន្ត្រៃយ៍នៃអវយវៈពីរក្នុងចំណោមអវយវៈសំខាន់ៗចំនួនបីនៅអវយវៈខាងលើមួយ	
	18	ការបាត់បង់មុខងារទាំងស្រុង និងជាអចិន្ត្រៃយ៍នៃអវយវៈពីរក្នុងចំណោមអវយវៈសំខាន់ៗបីនៅអវយវៈខាងក្រោមមួយ	
	19	ការបាត់បង់ម្រាមដៃបួន ឬច្រើនសម្រាប់ដៃម្ខាងដែលមានម្រាមដៃ និងចង្កូលដៃ	
	20	ការកាត់បន្ថយជាអចិន្ត្រៃយ៍ចំនួន ៥ សង់ទីម៉ែត្រ ឬច្រើនជាងនេះសម្រាប់អវយវៈខាងក្រោមមួយ	
	21	ការបាត់បង់ទាំងស្រុង និងជាអចិន្ត្រៃយ៍ចំពោះការនិយាយ (ចំណាំទី ១០)	

	22	ការបាត់បង់ទាំងស្រុង និងជាអចិន្ត្រៃយ៍នូវម្រាមជើងទាំងដប់	
ប្រភេទទី៥	23	ការបាត់បង់មុខងារទាំងស្រុង និងជាអចិន្ត្រៃយ៍នូវអវយវៈសំខាន់មួយក្នុងចំណោមអវយវៈសំខាន់ៗចំនួនបីនៅអវយវៈខាងលើមួយ	20%
	24	ការបាត់បង់មុខងារទាំងស្រុង និងជាអចិន្ត្រៃយ៍នូវអវយវៈសំខាន់មួយក្នុងចំណោមអវយវៈសំខាន់ៗចំនួនបីនៅអវយវៈខាងក្រោមមួយ	
	25	ការបាត់បង់មេដៃពីរចំពោះដៃទាំងសងខាង	
	26	ការបាត់បង់ម្រាមជើងប្រាំចំពោះជើងម្ខាង	
	27	ការប៉ះពាល់ខ្លាំងនៃត្របកភ្នែកទាំងពីរ (ចំណាំទី ១១)	
	28	ការបាត់បង់ទាំងស្រុង និងជាអចិន្ត្រៃយ៍សម្រាប់ការស្តាប់ឮរបស់ត្រចៀកម្ខាង	
	29	ជំងឺផ្នែកច្រមុះ និងការខូចឃានវិញ្ញាណយ៉ាងខ្លាំង (ចំណាំទី ១២)	
ប្រភេទទី៦	30	ការបាត់បង់ម្រាមដៃ និងចង្កូលដៃសម្រាប់ដៃម្ខាង ឬការបាត់បង់ម្រាមដៃបី ឬច្រើន ដែលរួមមានម្រាមដៃ និងចង្កូលដៃ	15%
	31	ការបាត់បង់មុខងារទាំងស្រុង និងជាអចិន្ត្រៃយ៍នៃម្រាមដៃបី ឬច្រើន រួមមានមេដៃ និងចង្កូលដៃសម្រាប់ដៃម្ខាង	
	32	ការបាត់បង់មុខងារទាំងស្រុង និងជាអចិន្ត្រៃយ៍នៃម្រាមជើងប្រាំសម្រាប់ជើងម្ខាង	
ប្រភេទទី៧	33	ការបាត់បង់ម្រាមដៃ ឬចង្កូលដៃ សម្រាប់ដៃម្ខាង ឬការបាត់បង់ម្រាមដៃពីរ ឬច្រើនក្នុងចំណោមម្រាមដៃកណ្តាល ម្រាមដៃនាងនិងកូនដៃ	10%
	34	ការបាត់បង់មុខងារទាំងស្រុង និងជាអចិន្ត្រៃយ៍ (ចំណាំ ១៣) នៃម្រាមដៃ និងចង្កូលដៃសម្រាប់ដៃម្ខាង	

ចំណាំ

(1) ការបាត់បង់ចក្ខុវិស័យ រួមមានការបាត់បង់ ឬការបាត់បង់គ្រាប់ភ្នែក ឬការមិនអាចបែងចែកបានរវាងភាពភ្លឺ និងភាពងងឹត ឬគ្រាន់តែអាចកំណត់បាននៅពេលដែលដៃធ្វើសកម្មភាពនៅពីមុខភ្នែក។ កែវយឺតដែលត្រឹមត្រូវបំផុត គឺទាបជាង 0.០២ នៃស្តង់ដារចក្ខុវិស័យអន្តរជាតិ ឬការស្ថិតិចជាង៥° និងមានវិញ្ញាបនបត្របញ្ជាក់ពីហេតុវិនិច្ឆ័យដែលចេញដោយអ្នកឯកទេសជំនាញផ្នែកភ្នែក ដែលត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុនធានារ៉ាប់រង។

- (2) ការបាត់បង់មុខងារនៃអវយវៈ មានន័យថាជាការរឹងជាអចិន្ត្រៃយ៍ ឬខ្វិន ឬអសមត្ថភាពដើម្បីផ្លាស់ទីដោយសេរីនៃអវយវៈ ។
- (3) ការបាត់បង់មុខងារនៃសាច់ដុំទំពារ និងលេបថ្នាំ សំដៅទៅលើស្ថានភាពនៃបញ្ហារាងកាយ ឬបញ្ហាខុសធម្មតា ដែលបណ្តាលមកពីហេតុផលណាមួយក្រៅពីធ្មេញ ដែលបណ្តាលឱ្យអសមត្ថភាពក្នុងការទំពារ ឬលេប និងអសមត្ថភាពក្នុងការញ៉ាំ ឬលេបអាហារណាមួយក្រៅពីវត្ថុរាវ។
- (4) ត្រូវការជំនួយពីអ្នកដទៃសម្រាប់សកម្មភាពប្រចាំថ្ងៃដើម្បីទ្រទ្រង់ជីវិត សំដៅទៅលើភាពអសមត្ថក្នុងការញ៉ាំ ការបញ្ចេញចោល ការស្លៀកពាក់ ការដោះសំលៀកបំពាក់ ការរស់នៅ ការដើរហើរ ការងូតទឹកដោយខ្លួនឯងជាដើម និងត្រូវការជំនួយពីអ្នកដទៃ។
- (5) សន្លាក់សំខាន់ៗបីនៃអវយវៈខាងលើ សំដៅទៅលើស្មា កែងដៃ និងសន្លាក់កដៃ។ សន្លាក់សំខាន់ៗបីនៃអវយវៈក្រោម គឺសំដៅទៅលើសន្លាក់ត្រគាក ជង្គង់ និងកងើង។
- (6) ការបាត់បង់ម្រាមដៃ សំដៅទៅលើ [លក្ខខណ្ឌដែល] ការផ្សំជាមួយគ្នារឹងថ្កល់ (ការផ្សំជាមួយគ្នារឹងថ្កល់) ដែលត្រូវបានកាត់ផ្តាច់ទាំងស្រុង។
- (7) ការបាត់បង់ការស្តាប់ឮ សំដៅទៅលើការបាត់បង់ប្រេកង់នៃការស្តាប់ជាមធ្យមលើសពី ៩០ ឌីប៊ីជាមួយប្រេកង់ភាសា ៥០០ ១០០០ ឬ ២០០០។
- (8) ការបាត់បង់មុខងារនៃម្រាមដៃ សំដៅទៅលើ [លក្ខខណ្ឌដែល] សមាសធាតុចម្រុះត្រូវបានកាត់ផ្តាច់ ការផ្សំជាមួយគ្នារឹងថ្កល់ ឬមិនអាចផ្លាស់ទីបានដោយសេរី។
- (9) ការបាត់បង់ម្រាមជើង សំដៅទៅលើ [លក្ខខណ្ឌដែលក្នុងនោះ] ម្រាមជើងត្រូវកាត់ផ្តាច់ទាំងស្រុង។
- (10) ការបាត់បង់ការនិយាយ សំដៅទៅលើ [លក្ខខណ្ឌមួយដែលក្នុងនោះ] មុខងារបី ឬច្រើននៃមុខងារភាសាឬន គឺបឋមមាត់ អណ្តាត និងអណ្តាត ក្រអូមមាត់ និងបំពង់ក មិនអាចបញ្ចេញសម្លេងបាន ឬខ្សែសំលេងត្រូវបានដកចេញទាំងស្រុង ឬការរងរបួសខួរក្បាលដែលបណ្តាលអោយមានជំងឺពិបាកស្តាប់ ដោយមានលិខិតបញ្ជាក់ពីរោគវិនិច្ឆ័យ ចេញដោយគ្រូពេទ្យ ENT (ត្រចៀក ច្រមុះ និងបំពង់ក) ដែលមានលក្ខណៈគ្រប់គ្រាន់ ដោយមិនរាប់បញ្ចូលនូវការបាត់បង់ការនិយាយដោយសារជំងឺផ្លូវចិត្ត។

(11) ការប៉ះពាល់ខ្លាំងចំពោះគ្រូបកភ្នែកទាំងសងខាង គឺសំដៅលើ [លក្ខខណ្ឌមួយដែលក្នុងនោះ] គ្រូបកភ្នែកមិនអាចបិទភ្នែកបាននៅពេលភ្នែកត្រូវបានបិទ។

(12) ជំងឺច្រមុះ និងជំងឺក្លិនស្អុយធ្ងន់ធ្ងរ សំដៅដល់ការប៉ះពាល់ទាំងអស់ ឬពាក់កណ្តាលនៃឆ្អឹងខ្ចី ច្រមុះ និងការកកស្ទះនៃន្ទច្រមុះទាំងពីរ ពិបាកក្នុងការដកដង្ហើម ច្រមុះមិនអាចព្យាបាលបាន ឬបាត់បង់ការស្រង់ ក្លិនរបស់ច្រមុះទាំងពីរ។

(13) សេចក្តីយោងនៃពាក្យ "ទាំងស្រុង និងអចិន្ត្រៃយ៍" មានន័យថា ការបាត់បង់មុខងារទាំងស្រុង ទោះបីជាវេលាពេល ១៨០ ថ្ងៃ (គិតចាប់ពីថ្ងៃដែលមានគ្រោះថ្នាក់) នៃការព្យាបាលដោយមិនរាប់បញ្ចូលករណី ដែលមិនអាចជួសជុលបាន ដូចជាការយកគ្រាប់ភ្នែកចេញ។